



TOGETHER,
BUILDING
FUTURES!

មិត្តសំឡាញ់

របាយការណ៍ប្រចាំឆ្នាំ ២០១៦

Head Office House #215, Street 13,
Sangkat Chey Chamneas,
Khan Daun Penh,
Phnom Penh,
Kingdom of Cambodia

Phone: (855) 23 220 590
Fax: (855) 23 426 748
E-mail: info@mithsamlanh.org
Website: www.mithsamlanh.org

អង្គការមិត្តសំឡាញ់ ("ហ្វ្រេនឌ្យ" ភាសាអង់គ្លេស) គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុករបស់កម្ពុជា ដែលកំពុងធ្វើការជាមួយកុមារ/យុវវ័យ និង គ្រួសារ បាត់បង់ឱកាស និងសហគមន៍របស់ពួកគេ ដើម្បីកសាងអនាគត ហើយអភិវឌ្ឍន៍ពួកគេឱ្យក្លាយទៅជាបុគ្គលដែលមានលទ្ធភាពក្នុងសង្គម ព្រមទាំងជួយគាំទ្រអោយក្លាយជាសមាជិកកងករាជ្យ សម្រាប់សហគមន៍។

ភ្នំពេញ, កុម្ភៈ ២០១៧

ACRONYMS & ABBREVIATIONS

CS	ChildSafe
FSB	Friends Social Business
FNS	Friends and Stuff
FI	Friends-International
HBP	Home Based Production
HTC	HIV Hand Testing & Counselling
HIV/AIDS	Human Immunodeficiency Virus/ Acquired Immune Deficiency Syndrome
MMT	Methadone Maintenance Therapy
MS	Mith Samlanh
PLWHIV	People Living with HIV
PWID	People Who Inject Drugs
PWUD	People Who Use Drugs
TH	Transitional Home
VT	Vocational Training

អ្នកគាំទ្ររបស់យើង

អង្គការមិត្តសំឡាញ់សូមថ្លែងអំណរគុណដល់អ្នកដែលបានជួយគាំទ្រដល់អង្គការ ដើម្បីធ្វើឱ្យសម្រេចបាននូវលទ្ធផលដ៏យូរអង្វែងសម្រាប់កុមារ/យុវវ័យនិងគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

អ្នកបានធ្វើឱ្យអ្វីៗគ្រប់យ៉ាងសម្រេចទៅបាន - ក្នុងនាមនៃអ្នកទទួលផលយើងសូមអរគុណ!

Allan Murry Jones

AMADEUS

Australian Embassy/DFAT

Comic Relief

Dan Church Aid /CA

Fossil Foundation

Friends Deutschland

Fir Tree

Foundation De L'Orangerie

Gisela Foundation

Global Fund-SSR

Juniclair Foundation

Phnom Penh Capital Hall

Riverview Children Foundation

Secours Catholique/Caritas France

SIPAR/AFD

The Mercury Phoenix Trust

Wise Foundation

WISE/SWISS Philanthropy Fund

UNICEF

Weyerhaeuser Family Foundation

World Childhood Foundation



យើងជានរណា? យើងកំពុងធ្វើអ្វី?

អង្គការមិត្តសំឡាញ់ គឺជាអង្គការក្នុងស្រុកដែលទទួលបានការងារនៅក្នុងសង្គមនិងជាកម្មវិធីរបស់អង្គការ ហ្វ្រេនឌ្យូអ៊ិនធើណេសិនណាល បានបង្កើតឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៤ ដែលមានគោលបំណងដើម្បីកសាងអនាគត ហើយក៏ជាកន្លែងដែលកុមារ/យុវវ័យទាំងអស់មានសុវត្ថិភាពពីគ្រប់ទម្រង់នៃការរំលោភបំពាន និងដើម្បីកសាងសមត្ថភាពពួកគេឱ្យក្លាយទៅជាប្រជាពលរដ្ឋល្អ និងរួមចំណែកផ្តល់នូវសន្តិភាព សមធម៌ និងមាននិរន្តរភាពដល់សង្គម។ មិត្តសំឡាញ់បានធ្វើការនៅក្នុងរាជធានីភ្នំពេញ ហើយបានផ្តល់សេវាយ៉ាងទូលំទូលាយដល់កុមារ/យុវវ័យបាត់បង់ឱកាស និងគ្រួសាររបស់គេ។ ចាប់តាំងពីដំណើរការ មិត្តសំឡាញ់បានផ្តល់ការគាំទ្រ លើការអប់រំ សុខុមាលភាព និងសមាហរណកម្ម ដែលមានកុមារ/យុវវ័យបាត់បង់ឱកាស និងគ្រួសារពួកគេច្រើនជាង ២០០,០០០នាក់ ។

ទស្សនៈវិស័យ

យើងធ្វើការរួមគ្នាដើម្បីការពារកុមារ/យុវវ័យដែលបាត់បង់ឱកាស និងក្រុមពាក់ព័ន្ធផ្សេងទៀត ហើយតាម រយៈការធ្វើការនេះយើងអាចបង្កើតឱកាសថ្មីដែលល្អសម្រាប់កសាងអនាគតពួកគេ។

គុណតម្លៃ

- ផ្តល់តម្លៃនិងផលប្រយោជន៍ដ៏ប្រសើរដល់កុមារ
- តម្លាភាព
- និរន្តរភាព
- ដំណោះស្រាយប្រកបដោយវិជ្ជមាន

បេសកកម្ម

- **ការផ្តល់ការការពារ** កុមារ/យុវវ័យបាត់បង់ឱកាសពីការរំលោភបំពានគ្រប់ទម្រង់ ដូចមានចែងនៅក្នុងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ
- **ការធ្វើសមាហរណកម្ម** កុមារ/យុវវ័យបាត់បង់ឱកាសឱ្យត្រឡប់ទៅរួមរស់ក្នុងសហគមន៍វិញដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គមជាតិរបស់ពួកគេ
- **ការទប់ស្កាត់** កុមារ/យុវវ័យបាត់បង់ឱកាសមិនឱ្យចូលរួមក្នុងសកម្មភាព និងស្ថានភាពប្រកបដោយគ្រោះថ្នាក់ដែលនាំឱ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។
- **ការកែលម្អ** បែបបទការងាររបស់អង្គការតាមរយៈការជំរុញឱ្យមានការផ្តួចផ្តើមថ្មីដែលល្អ ដោយមានការចូលរួមយ៉ាងសកម្មពីកុមារ និងក្រុមយុវវ័យ។

ពានរង្វាន់អាជីវកម្មសង្គម

- ក្នុងការទទួលស្គាល់សមិទ្ធផល អង្គការមិត្តសំឡាញ់/ហ្វ្រេនឌ្យូបានទទួលពានរង្វាន់ជាច្រើន រួមមាន:
- * ពានរង្វាន់នៃការឈានដល់ការផ្លាស់ប្តូរកុមារ (២០១៤)
 - * ពានរង្វាន់ WildAsia សម្រាប់ការបំផុសគំនិតដ៏ផ្តើមវិស័យទេសចរណ៍ដែលទទួលខុសត្រូវច្រើនបំផុត សុវត្ថិភាពកុមារ (២០១៤)
 - * ពានរង្វាន់អន្តរជាតិ AGFund សម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស(២០១៣)
 - * ទស្សនាវដ្តីជាសកល អង្គការមិនមែនរដ្ឋាភិបាល១០០លើគេ (២០១២,២០១៣)
 - * ពានរង្វាន់មូលនិធិ Schwab សហគ្រិនភាពសង្គម (២០០៩)
 - * ពានរង្វាន់ Espiritu មូលនិធិអ៊ីសាវិល Allende (២០០៨)
 - * បានទទួលពានរង្វាន់របស់ skoll សម្រាប់សហគ្រិនភាពសង្គម (២០០៧)
 - * បានទទួលមេដាយមាសពីរដ្ឋាភិបាល ក្នុងការរួមចំណែកកសាងប្រទេសឡើងវិញ(២០០៥)
 - * បានទទួលមេដាយប្រាក់ពី Société d'Encouragement au Progrès (២០០៣)

លទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៦

ក្នុងឆ្នាំ ២០១៦, មិត្តសំឡាញ់បានធ្វើការជាមួយកុមារ/យុវវ័យ និងអាណាព្យាបាលជាង ១៤,០០០នាក់ ដែលមិត្តសំឡាញ់បានធ្វើផ្ទាល់

9,339

កុមារ និងយុវវ័យ

5,139

អាណាព្យាបាល

3,029,123

សេវាដែលបានផ្តល់









សង្គ្រោះជីវិត

តាមផ្ទះ

ក្រុមតាមផ្ទះរបស់អង្គការមិត្តសំឡាញ់ គឺជាស្នូលនៃកម្មវិធីការពារកុមារ អោយផុតពីគ្រោះថ្នាក់។ សកម្មភាពក្រុមតាមផ្ទះត្រូវបានអនុវត្តតាមផ្លូវ សហគមន៍ នៅក្នុងមណ្ឌលសំចត និងឯតំបន់ធំៗ រួមមាន៖ ភ្នំពេញកណ្តាល ឬស្សីកែវ តាកែវ ច្បារអំពៅ មានជ័យ និងភូមិអណ្តូង។ ក្រុមនេះបានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកុមារ/យុវវ័យ និងគ្រួសាររបស់ពួកគេ។ មិត្តសំឡាញ់បានធ្វើការវាយតម្លៃពីតម្រូវការរបស់ពួកគេ ហើយបង្ហាញពីជម្រើសដើម្បីចាកចេញពីជីវិតរស់នៅតាមផ្ទះ និងផ្តល់សេវារួមមាន៖ ថែទាំសុខភាព, សេវាវេជ្ជសាស្ត្រ, សម្ភារៈបរិក្ខារអនាម័យ/សម្ភារៈអប់រំក្រៅប្រព័ន្ធការអប់រំបំណិនជីវិតនិងការការពារ (សុខភាពបន្តពូជ, ការប្រើប្រាស់ថ្នាំដែលមានសុវត្ថិភាព អនាម័យអាហារូបត្ថម្ភ សុវត្ថិភាពតាមផ្លូវ ការថែទាំកុមារតូច សិទ្ធិកុមារ និងការធ្វើចំណាកស្រុកមានសុវត្ថិភាព) សកម្មភាពកម្សាន្តនិងវប្បធម៌។

លទ្ធផលសម្រេចបានរយៈពេលវែង

- 
7,425 (40% ស្រី)
 កុមារ/យុវវ័យទទួលសេវា
- 
4,349 (50% ស្រី)
 អាណាព្យាបាលទទួលសេវា គ្រួសារ
- 
550 (55% ស្រី)
 គាំទ្រគ្រួសារ កុមារ
- 
490 (48% ស្រី)
 កុមារ/យុវវ័យនិងអាណាព្យាបាលបញ្ជូនទៅមន្ទីរពេទ្យ
- 
1,164 (21% ស្រី)
 កុមារ/យុវវ័យ និងអាណាព្យាបាលទទួលការគាំទ្រឯកសារស្របច្បាប់
- 
147 (62% ស្រី)
 អាណាព្យាបាលចូលរួមក្រុមជួយក្រុម (ញៀនស្រា)


502 (48% ស្រី)
 កុមារ/យុវវ័យ អាណាព្យាបាល
 (អ្នកទទួលរងផលប៉ះពាល់ និងអ្នករស់នៅជាមួយមេរោគអេដស៍)

2,491,281
 ចំនួនសេវាដែលបានផ្តល់




កម្មវិធីគ្រឿងញៀន

គម្រោងគ្រឿងញៀនគឺជាកម្មវិធីរបស់មិត្តសំឡាញ់មួយដែលជួយដល់យុវវ័យកំពុងប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះបានផ្តល់សេវាការបង្ការទប់ស្កាត់និងកាត់បន្ថយភាពគ្រោះថ្នាក់ក្នុងការប្រើប្រាស់គ្រឿងញៀន ដល់កុមារ/យុវវ័យតាម ថ្នល់ ព្រមទាំងសេវាដែលមានគុណភាពខ្ពស់ដើម្បីជួយឱ្យពួកគេ មានជីវិតប្រសើរឡើងវិញតាមរយៈការស្តារនីតិសម្បទា ធ្វើសមាហរណកម្មទៅកាន់គ្រួសារ/សាលារៀន ជំនាញវិជ្ជាជីវៈនិងការរកការងារ។

គម្រោងគ្រឿងញៀនគឺជាគម្រោងលើកដំបូងដែលបានបង្កើតឡើងនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមគោលដៅ ។ មិត្តសំឡាញ់ ជាដៃគូរបស់អង្គការហ្វេនស៊ីអិនធើណេសិនណាល ដែលបានទទួលអាជ្ញាប័ណ្ណដោយរដ្ឋាភិបាលដើម្បីអនុវត្តកម្មវិធីផ្លាស់ប្តូរមូលនិងស៊ីរ៉ាំង។

លទ្ធផលសម្រេចបានរយៈពេលវែង




(*PWUD - អ្នកប្រើប្រាស់គ្រឿងញៀនតាមការចាក់ *PWID - អ្នកប្រើប្រាស់គ្រឿងញៀន)

- បានរៀបចំក្រុមគាំទ្រក្រុមមាន៖ ក្រុមញៀនស្រា ក្រុមគ្រឿងញៀន និងក្រុមអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ១១ក្រុម
- 306 (95% ស្រី) នារីបំរើសេវាកំសាន្ត
- 873 (40% ស្រី) ការធ្វើតេស្តម្រាមដៃ



427,982
ចែកម្ជុលស៊ីរ៉ាំង

673,993
ចែកស្រោមអនាម័យ



437,250
ផ្តល់សេវាកាត់បន្ថយគ្រឿងញៀន



“បន្ទាប់ពីបានចូលរួមក្រុមគាំទ្រក្រុម(ញៀនស្រា) ជីវិតរបស់ខ្ញុំមានការផ្លាស់ប្តូរច្រើន ដូចជាខ្ញុំមានសុខភាពល្អ មានប្រាក់សំរាប់ទិញម្ហូបសម្រាប់ក្រុមគ្រួសារ ដែលពីមុនខ្ញុំតែងតែចំណាយទៅស្រា ហើយកូនស្រីខ្ញុំក៏ទូរសព្ទ និងមកលេងខ្ញុំជាញឹកញាប់”

អ្នកចូលរួមក្រុមគាំទ្រក្រុម (ញៀនស្រា)


ផ្ទះបែតង (បន្ទាបគ្រឿងញៀន)

តាមរយៈមណ្ឌលបន្ទាបគ្រឿងញៀន ផ្ទះបែតង មិត្តសំឡាញ់បានផ្តល់ទាំងឱសថនិងចិត្តសាស្ត្រដើម្បី ព្យាបាលក្នុងរយៈពេល៣០ថ្ងៃក្នុងពេលតែមួយ ។ មណ្ឌលស្តារនីតិសម្បទានេះគឺជាមណ្ឌលដែលព្យាបាល កុមារ/យុវវ័យប្រើប្រាស់គ្រឿងញៀន ដែលស្ម័គ្រចិត្ត ដោយឥតគិតថ្លៃ រួចសមាហរណកម្មទៅសង្គមជាតិវិញ។ តាមវិធីសាស្ត្រក្នុងការថែទាំ មិត្តសំឡាញ់បាន ផ្តល់នូវ ការគាំទ្រគ្រប់ដំណាក់កាលនៃការធ្វើសមាហរណកម្ម កុមារ/យុវវ័យ។



157
កុមារ/យុវវ័យ
 បានទទួល
 បន្ទាបគ្រឿង
 ញៀន និង
 ស្ថានីតិសម្បទា

20%
 ស្រី



- ព្យាបាលជោគជ័យ
- សមាហរណកម្មទៅគ្រួសារ
- ទទួលបានវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ
- បញ្ជូនទៅអង្គការផ្សេងៗ


គណនេយ្យ

បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ



គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្តល់ដោយគ្រូជំនាញដើម្បីជាឱកាសការងារដល់យុវវ័យដែលបាត់បង់ឱកាស ។ មិត្តសំឡាញ់បានផ្តល់វគ្គបណ្តុះបណ្តាលជាអាជីពខុសៗគ្នាដូចជា: កាត់សក់/អ៊ុតសក់ ផ្សារដែក បដិសណ្ឋារកិច្ច/ចុងភៅ ឧបរណ៍អេឡិចត្រូនិច/ជួសជុលខ្សែភ្លើង មេកានិចម៉ូតូ កាត់ដេរ និងសំអាងកាយ។ បុគ្គលិកសង្គមបានគាំទ្ររហូតដល់បញ្ចប់ការសិក្សា និង ស្វែងរកការងារ ឬក៏ធ្វើអាជីវកម្មផ្ទាល់ខ្លួន ហើយពួកគេនៅតែតាមដានយ៉ាងហោចណាស់ក៏១ឆ្នាំដែរ ដើម្បីធានាថាមាននិរន្តរភាព ។

លទ្ធផលសម្រេចបានរយៈពេលវែង



“ ចាប់ពីខ្ញុំបានផ្តើមបើកហាងសំអាងកាយដោយមានការគាំទ្រពីមិត្តសំឡាញ់ ខ្ញុំអាចរកប្រាក់ចំណូលបាន និងគាំទ្រដល់គ្រួសារ ហើយព្រមទាំងបញ្ជូនប្អូនប្អូនស្រីខ្ញុំទៅសាលា។ ថ្ងៃនេះខ្ញុំមានអំនួតខ្លាំងណាស់ ដែលខ្ញុំអាចក្លាយជាអាជីវកម្មស្រីវ័យក្មេងម្នាក់ គ្រួសារខ្ញុំ និងញាតិជិតខាងខ្ញុំក៏មានអំនួតមកលើការជោគជ័យនៃអាជីវកម្មរបស់ខ្ញុំ ”

ផិតាគីជាក្មេងស្រីដែលមានអាយុ២៣ មកពីខេត្តស្វាយរៀង បានបញ្ចប់ការសិក្សាផ្នែកសំអាងកាយ និងព្រមទាំងទទួលបានការគាំទ្រពីមិត្តសំឡាញ់

អប់រំ និង សមាណភាពកម្មទៅសាលារដ្ឋ

គម្រោងសមាណភាពកម្មទៅសាលារដ្ឋ គឺជាគម្រោងមួយសំរាប់ធ្វើសមាណភាពកម្មកុមារឲ្យចូលរៀនក្នុងប្រព័ន្ធនៃសាលារដ្ឋ ។ កុមារទាំងអស់អាចចូលរៀននៅសាលារដ្ឋបាន ដោយឡែកពួកគេមួយចំនួនត្រូវឆ្លងកាត់ថ្នាក់ត្រៀមក្នុងអង្គការមិត្តសំឡាញ់ ដែលជាកន្លែងចាប់ផ្តើមពីថ្នាក់មត្តេយ្យ ភាសាខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ។ រៀងរាល់ឆ្នាំ ក្នុងឱកាសបរេសនាកាល មិត្តសំឡាញ់បានគាំទ្រកុមារដើម្បីធ្វើសមាណភាពកម្មទៅសាលារដ្ឋ ព្រមទាំងផ្តល់សម្ភារៈសិក្សាទៀតផង ។ បន្ទាប់ពីសមាណភាពកម្មកុមារទៅសាលារដ្ឋ កុមារទាំងនោះត្រូវបានទទួលការតាមដានយ៉ាងហោចមួយឆ្នាំ២ដង និងមានការចូលរួមពីអាណាព្យាបាលក្នុងការជំរុញលើកទឹកចិត្តកូនបានទៅរៀនយ៉ាងទៀងទាត់។



លទ្ធផលសម្រេចបានរយៈពេលវែង



បានគាំទ្រសមាណភាពកម្មទៅសាលារដ្ឋ



ទទួលបានការគាំទ្របន្តការសិក្សានៅសាលារដ្ឋ

760 (48%ស្រី)

គ្រួសារកុមារដែលមានលទ្ធភាពគាំទ្រកុមារឲ្យទៅរៀនសាលារដ្ឋ និងបញ្ជូនទៅអង្គការផ្សេងៗ

277 (48% ស្រី)

សិស្សដែលរៀនថ្នាក់ត្រៀម

237 (58% ស្រី)

សិស្សដែលរៀនថ្នាក់បំប៉ន កំពុងបន្តការសិក្សា

1,167 (47% ស្រី)

កុមារចុះបានឈ្មោះក្នុងពេលធ្វើយុទ្ធនាការ



85%
កំពុងបន្តការ សិក្សា
នៅសាលារដ្ឋ

គម្រោងបង្កើនប្រាក់ចំណូល

មិត្តសំឡាញ់បានបង្កើតសកម្មភាព៣ដើម្បីគាំទ្រ លើគំរោងការបង្កើនប្រាក់ចំណូលឲ្យមានស្ថេរភាព ដូចជា៖ អាជីវកម្មខ្នាតតូច ស្វែងរកការងារ និងសិប្បកម្មតាមផ្ទះ ។ ការគាំទ្រលើអាជីវកម្មខ្នាតតូចបានផ្តល់នូវវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់អាណាព្យាបាលដែលបាត់បង់ឱកាស ដែលជាការលើកទឹកចិត្តក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន របស់ពួកគាត់ ។ កម្មវិធីមិត្តសំឡាញ់ផ្តល់នូវ៖ ការធ្វើផែនការអាជីវកម្ម ការគ្រប់គ្រង ការបណ្តុះបណ្តាលជំនាញ និងផ្តល់សម្ភារៈ រហូតដល់អាជីវកម្មនេះមាននិរន្តរភាពដោយខ្លួនឯង ។ **សិប្បកម្មតាមផ្ទះ** គឺជាផលិតកម្មដែលបង្រៀនដល់អាណាព្យាបាលងាយរងគ្រោះ ហើយផលិតផលទាំងនេះ មិត្តសំឡាញ់បានដាក់លក់នៅហាងហ្វេស្យូ អេន ស្តារ ទាំង៣នៅរាជធានីភ្នំពេញ។ អត្ថប្រយោជន៍ក្រុមគ្រួសារទាំងនេះ គឺធានាឱ្យកុមារបានទៅរៀនទៀងទាត់ នឹងជួយសម្រួលដល់ស្ថិរភាពគ្រួសារឱ្យប្រសើរឡើង ។ បុគ្គលិកសង្គមបន្តការតាមដាននិងផ្តល់ការគាំទ្រជាបន្តដើម្បីធានា ឱ្យបាននូវនិរន្តរភាព។




328
(41% ស្រី)

យុវវ័យ និងអាណាព្យាបាលដាក់
ទៅការងារ



67
(77% ស្រី)

យុវវ័យ និងអាណាព្យាបាលគាំទ្រ
អាជីវកម្មខ្នាតតូច



82
(93% ស្រី)

អាណាព្យាបាលគាំទ្រ
សិប្បកម្មតាមផ្ទះ

គម្រោងសមាហរណកម្ម

គម្រោងកម្មវិធីសមាហរណកម្ម គឺជាគោលការណ៍សំរាប់គ្រួសារត្រូវតែ មានបរិស្ថានល្អបំផុតសំរាប់ការអភិវឌ្ឍន៍កុមារ។

ក្នុងកំឡុងពេលដែលកុមារ/យុវវ័យកំពុងរស់នៅមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ឬរស់នៅជាក្រុម ឬរស់នៅឯករាជ្យ បុគ្គលិកសង្គម ធ្វើការស្វែងរក និងវាយតម្លៃគ្រួសារកុមារ មុនពេលធ្វើសមាហរណកម្ម ពួកគេទៅក្រុមគ្រួសារវិញដើម្បីធានាថាពួកគេអាចជៀសផុតពីការ រំលោភបំពាន ហើយមានសុវត្ថិភាព ។ ការសមាហរណកម្មកុមារទៅ គ្រួសារ ជាដំបូងគឺស្វែងរកគ្រួសារផ្ទាល់ ឬគ្រួសារសាច់ញាតិ ហើយ ជម្រើសចុងក្រោយគឺសមាហរណកម្មកុមារទៅគ្រួសារចិញ្ចឹម ដើម្បីឲ្យ កុមារមានការរីកលូតលាស់ឡើងនៅក្នុងគ្រួសារដូចជាក្មេងដទៃ ទៀត ។



លទ្ធផលសម្រេចបានរយៈពេលវែង


សមាហរណកម្មទៅគ្រួសារ

201 កុមារ (49% ស្រី) បានសមាហរណកម្មទៅគ្រួសារ

- កុមារចំនួន៥០ (ស្រី១៧នាក់) បានគាំទ្រ ទៅគ្រួសារចិញ្ចឹមរយៈពេលខ្លី និងរយៈវែង
- កុមារចំនួន៣១នាក់ បានបង្ហាញទំនាក់ទំនង ពីការបោះបង់

មណ្ឌលស្នាក់នៅបណ្តោះអាសន្ន

237 កុមារ (35% ស្រី) បានស្នាក់នៅមណ្ឌលស្នាក់នៅ បណ្តោះ អាសន្ន



82 (36% ស្រី)

ទណ្ឌិតទទួលរងគ្រោះបណ្តាលពីជំនាញ ទន់ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

58 (22% ស្រី)

យុវវ័យបានគាំទ្រឲ្យរស់នៅជា ក្រុម តូចៗ

ចលនាសុវត្ថិភាពកុមារ: ការពារកុមារតាមតំបន់



មិត្តសំឡាញ់ គឺជាដៃគូអនុវត្តដ៏សំខាន់របស់ចលនាសុវត្ថិភាពកុមារ ដែលគាំទ្រដោយប្រៀបធៀបនឹងអ្វីដែលណែនាំនិងណែនាំរាជធានីភ្នំពេញ

តាមរយៈការតស៊ូមតិដោយ៖ ធ្វើសកម្មភាពយុទ្ធនាការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសហគមន៍ ដូច្នេះចលនាសុវត្ថិភាពកុមារបានធ្វើការផ្សព្វផ្សាយនិងយល់ដឹង ពីហានិភ័យដល់កុមារដែលបាត់បង់ឱកាស ។ ដើម្បីផ្សព្វផ្សាយដល់មនុស្សរាប់លាននាក់លើពិភពលោក ចលនាសុវត្ថិភាពកុមារបានធ្វើយុទ្ធការជាអន្តរជាតិដូចជា៖ សូមពិចារណា! មុននឹងទិញសម្ភារៈ ឬឲ្យលុយទៅកុមារសុំទាន និងកុមារមិនមែនជាការទាក់ទាញសំរាប់ភ្ញៀវទេសចរណ៍ទេ។ ចលនាសុវត្ថិភាពកុមារក៏បានផ្តល់ជំនួយផ្ទាល់ដល់កុមារដែលកំពុងត្រូវការសង្គ្រោះបន្ទាន់តាមរយៈភ្នាក់ងារសុវត្ថិភាព។ ភ្នាក់ងារសុវត្ថិភាពកុមារត្រូវបានជ្រើសរើសនៅតាមតំបន់ និង ផ្តល់វគ្គបណ្តុះបណ្តាលដែលទទួលស្គាល់ និងមានប្រសិទ្ធភាពដើម្បីជួយដល់កុមារដែលជួបទុក្ខលំបាក សកម្មភាពទាំងនេះ គឺត្រូវបានធ្វើដោយលេខសុវត្ថិភាពកុមារ (Childsafe Hotline) មានសេវាទូរស័ព្ទ ២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលមានបុគ្គលិកសង្គមរងចាំទទួលព័ត៌មាន និងធ្វើការដោះស្រាយភ្លាមៗ។



583 ភ្នាក់សុវត្ថិភាពកុមារ

5,618 ធ្វើសកម្មភាព

ធុរៈកិច្ចសង្គម

អាជីវកម្មសង្គម: កម្មវិធីធ្វើឲ្យមាននិរន្តរភាព





ដើម្បីធានាបានក្នុងការផ្តល់សេវាដល់សង្គមឲ្យមានកម្រិតខ្ពស់បំផុតដែលប្រកបដោយនិរន្តរភាព មិត្តសំឡាញ់បានបញ្ចូលសកម្មភាពជាច្រើនចូលទៅក្នុងកម្មវិធីធុរៈកិច្ចសង្គម

គម្រោងសិប្បកម្មតាមផ្ទះ: មិត្តសំឡាញ់បានផ្តល់ទីផ្សារមួយដល់អាព្យាបាលដែលបាត់បង់ឱកាសដោយការលក់ផលិតផលរបស់ពួកគេតាមរយៈ ហាងហ្វ្រេនឌ្យ អេនស្តាហ្វ។

ហ្វ្រេនឌ្យអាចដំណើរអាជីវកម្មបណ្តុះបណ្តាលវិជ្ជាជីវៈបាន ដោយមានការផ្តល់ឱ្យសិស្សមានបទពិសោធដាជីវិតពិតៗ និងព្រមទាំងបានផ្តល់បដិសណ្ឋារកិច្ចល្អ ប្រតិបត្តិក្រោមទ្រឹប្រែន(ភោជនីយដ្ឋានបណ្តុះបណ្តាលសម្រាប់ការងារនិងសហគ្រិនភាព) ដែលទទួលស្គាល់ជាអន្តរជាតិ។

ចំណូល និងចំណាយនៃការលក់អាជីវកម្មសង្គមរបស់អង្គការមិត្តសំឡាញ់

	2016	2015	Variance
ចំណូល	1,943,883	1,842,829	5%
ចំណាយ	394,547	297,773	32%




ហិរញ្ញវត្ថុសេដ្ឋកិច្ច


	2016	2015
ចំនួនបុគ្គលិក (ចុងខែធ្នូ)	222	300
ប្រាក់ចំណូល (US\$)	3,160,807.82	3,495,010
ប្រាក់ចំណាយ (US\$)	3,500,742.15	3,649,545
ចំណាយខាងរដ្ឋបាល	3%	3%
អាជីវកម្មសង្គម (ចុងខែធ្នូ)	11	11

លទ្ធផលរបស់កម្មវិធី


ប្រាក់ចំណូល



ប្រាក់ចំណាយ



ប្រាក់ចំណាយទៅលើកម្មវិធី



“ខ្ញុំសប្បាយចិត្តណាស់ចាប់តាំងពីខ្ញុំបានមករៀននៅមណ្ឌលបណ្តុះ
បណ្តាលវិជ្ជាជីវៈនេះ នៅទីនេះខ្ញុំមានមិត្តភក្តិថ្មីច្រើន ខ្ញុំបានចូលរួម
សកម្មភាពកំសាន្ត កីឡា និង គួរគំនូរ ផងដែរ។ ខ្ញុំអរគុណមិត្តសំ
ឡាញ់ដែលបានផ្តល់ឱកាសឲ្យខ្ញុំមានជីវិតប្រសើរឡើង”

